



សេចក្តីប្រកាសព័ត៌មាន (កែតម្រូវ)

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោត ឃុំកាឡែង ស្រុកលំដាត់ ខេត្តរតនៈគីរី

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមអាដហុក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅ ឃុំកាឡែង ស្រុកលំដាត់ ខេត្តរតនៈគីរី កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦៦ នាក់ (៤៩% ជាស្ត្រី ៨០% ជាជនជាតិទំពូន) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ និងជាសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង ៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្ន យកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព និងលទ្ធផលប្រជាធិបតេយ្យ។

តម្រូវការជាអាទិភាព លេខ ៥ ក្នុង ឃុំកាឡែង ស្រុកលំដាត់ ខេត្តរតនៈគីរី

- ១ - ការដោះស្រាយទំនាស់ដីធ្លី និង ម៉ាស៊ីនបូមទឹក**
 - សុំម៉ាស៊ីនបូមទឹកបញ្ចូលស្រែចំនួន ២គ្រឿង នៅភូមិកាឡែង ដោយមានទុយយោប្រវែង ៤០០ម៉ែត្រ មុខកាត់ទុយយោ ២តឹក ទុយយោគុណភាពប្រភេទលេខ១ សុំឱ្យបាននៅឆ្នាំ២០១២។
 - សុំឱ្យជួយដោះស្រាយបញ្ហាបាត់បង់ដីធ្លី នៅភូមិសាយ៉ាស់ លើជនជាតិទំពូនចំនួន ២៣គ្រួសារ លើដីធ្លីដែលបាត់បង់ចំនួន ¹៥០០ហិចតា ដែលក្រុមហ៊ុនឌីអិមគ្រូប បានរំលោភយក សុំដោះស្រាយឱ្យបាននៅឆ្នាំ២០១២។
 - សុំជួយដោះស្រាយ និងទប់ស្កាត់ ការឈូសឆាយដីព្រៃពីសំណាក់ក្រុមហ៊ុនមួយ² [មិនទាន់ស្គាល់អត្តសញ្ញាណ] ដែលបានរំលោភយកដីទៅដាំកៅស៊ូ នៅចំណុចព្រៃប្លូក់ ចំនួន ៣០០-៤០០ហិចតា សុំឱ្យដោះស្រាយនៅឆ្នាំ២០១១នេះ។

¹ សូមកែតម្រូវពី ៥០ ហិចតា ទៅជា ៥០០ ហិចតា (ដែលបានផ្សាយកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១១)
² សូមកែតម្រូវពី ក្រុមហ៊ុន ឌីអិមគ្រូប មកជាក្រុមហ៊ុនមួយដែលមានទាន់ស្គាល់អត្តសញ្ញាណ (ដែលបានផ្សាយកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១១)

២ - ការសុំគ្រូបង្រៀន និងការសាងសង់សាលារៀន

- សុំគ្រូបង្រៀនមធ្យមសិក្សា ៣នាក់ ចាប់ពីថ្នាក់ទី៣-ថ្នាក់ទី៥ នៅសាលាបឋមសិក្សាការឡែង ឃុំការឡែង ឲ្យបានត្រឹមខែតុលា ឆ្នាំ២០១១ ។
- សុំគ្រូបង្រៀនមធ្យមសិក្សា ៣នាក់ ពីថ្នាក់ទី១-៣ នៅភូមិសាយស័យលើ និងសាងសង់អាគារស្នាក់នៅរបស់គ្រូបង្រៀនមធ្យមសិក្សា ៤ ចំនួន៣បន្ទប់ ព្រមទាំងមានបន្ទប់ទឹក១ និងបង្គន់ចំនួន១ មានទទឹង ២ម៉ែត្រគុណ ៤ម៉ែត្រ ធ្វើពីបេតុង ប្រក់ស័ង្កសី សុំឲ្យបាននៅចុងឆ្នាំ២០១១។
- សុំគ្រូបង្រៀនមធ្យមសិក្សា ៦នាក់ នៅភូមិកាណាំងកេត ៣នាក់ ចំនួន ៣នាក់ទៀត និងភូមិការឡែងក្រោម មានជំនាញច្បាស់លាស់ ពីថ្នាក់ទី១-៣ សុំឲ្យបាននៅឆ្នាំ២០១២។
- សុំសាងសង់សាលារៀន ១ខ្នង មាន ៤បន្ទប់ ធ្វើពីបេតុងប្រក់ក្បឿង តាមស្តង់ដារ នៅភូមិកាណាំងកេត និងមានសំភារៈ តុក្រូ ក្តារខៀន តុសិស្ស មានថតដាក់សៀវភៅ កៅអីសិស្សអង្គុយសិក្សា និងទូដាក់ឯកសារចំនួន១ ក្នុងមួយបន្ទប់ចំនួន ១ទូ ដែលមានកំពស់ ១,៨០ ម៉ែត្រ ទទឹង១,៥០ ម៉ែត្រ សុំចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។

៣ - ការសាងសង់ប៉ុស្តិ៍សុខភាព និងម៉ាស៊ីនភ្លេង

- សុំប៉ុស្តិ៍សុខភាពចំនួន ៤ ក្នុង ៤ភូមិ ភូមិការឡែងស្រែ ភូមិការឡែងលើ ភូមិសាយស័យ ភូមិកាណាំងកេត ដោយប៉ុស្តិ៍សម្រាប់ ១ភូមិ ដែលមានបណ្តោយ ៧ម៉ែត្រ ទទឹង ៦ម៉ែត្រ ធ្វើពីបេតុង មានបន្ទប់ចំនួន ២ មួយសម្រាប់អ្នកជំងឺធ្លងទន្លេ ឬសម្រាលកូន និងមួយទៀតសម្រាប់គ្រូពេទ្យដាក់សំភារៈ ថ្នាំសង្កូវ ព្រមទាំងមានគ្រូពេទ្យប្រចាំការ ដែលមានជំនាញច្បាស់លាស់ សុំចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០១២និងបញ្ចប់ឆ្នាំ២០១៣។

៤ - ការសាងសង់ ជួសជុលផ្លូវ និងសាលាឃុំ

- សុំផ្លូវលំមួយខ្សែក្រាលគ្រួសក្រហមប្រវែង ៦០ម៉ែត្រ ទទឹង ៥ម៉ែត្រ ពីចុងភូមិការឡែង (ហៅការឡែងស្រែ) ដល់ដើមភូមិ សូមចាប់ផ្តើមកសាងនៅឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។
- សុំស្ពានថ្មី ២កន្លែង ទី១ នៅអូរចាឡយប្រវែង ៣០ម៉ែត្រ ទទឹង ៨ម៉ែត្រ ទី២ នៅអូរសាម៉យ ប្រវែង ២៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ធ្វើពីបេតុង សូមចាប់ផ្តើមកសាងនៅឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។
- សុំជួសជុលផ្លូវចាស់មួយខ្សែប្រវែង ៨គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រពីភូមិសាយស័យ ដល់ភូមិកាណាំងកេត ក្រាលគ្រួសក្រហម និងដាក់លូចំនួន ៤កន្លែង ដោយលូនីមួយៗ មានមុខកាត់ ១,២ម៉ែត្រ ដើម្បីដោះទឹកចេញពីផ្លូវកុំឲ្យដក់ដែលបណ្តាលអោយខូចផ្លូវ សូមចាប់ផ្តើមកសាងនៅឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ ២០១៣។
- សុំសាងសង់សាលាឃុំមួយខ្នង តាមស្តង់ដារក្រសួងមហាផ្ទៃ ព្រមទាំងមានសំភារៈ តុ កៅអី ក្តារខៀន

ចំនួន១ សំរាប់បិទប្រកាសព័ត៌មានផ្សេងៗ សាងសង់នៅចំនុច សាលាយុំចាស់នៅភូមិកាឡែងស្រែ សូមចាប់ផ្តើមកសាងនៅឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។

- សុំជូនសេវាជួសជុលផ្លូវក្រាលគ្រួសក្រហម មួយខ្សែប្រវែង ៧០០០ម៉ែត្រ ពីជើងភ្នំផ្លាង ទៅសាយសំលើ សូមឲ្យបាននៅឆ្នាំ២០១២។

៥ - ការសាងសង់បង្គន់អនាម័យ អណ្តូងស្នប់ និងចុះចម្រោះទឹក និងការបង្កើតសហគមន៍ជនជាតិដើមភាគតិច

- សុំបង្គន់អនាម័យចំនួន២ ដែលមាន បន្ទប់ប្រុស-ស្រីដាច់ដោយឡែកពីគ្នា ដែលបន្ទប់នីមួយៗមានអាងទឹក១ នៅក្នុងបង្គន់១ ធ្វើពីបេតុង បង្គន់១ មានទំហំ ២ម៉ែត្រ គុណ ៤ម៉ែត្រ ស្ថិតនៅបរិវេណសាលារៀនភូមិកាឡែងក្រោម សូមចាប់ផ្តើមកសាងនៅឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។
- សុំបង្គន់អនាម័យចំនួន៤ នៅតាមប៉ុស្តិ៍សុខភាពចំនួន៤ ភូមិកាឡែងស្រែ ភូមិកាឡែងលើ ភូមិតាយសំ ភូមិកាណាងកេត ធ្វើពីបេតុងប្រក់សង្កសីមានបណ្តោយ ៤ម៉ែត្រ ទទឹង ២ម៉ែត្រ និងមានអាងទឹកចំនួន១ ក្នុងមួយបង្គន់ សូមចាប់ផ្តើមកសាងនៅឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។
- សុំអណ្តូងស្នប់ចំនួន១ នៅបរិវេណសាលារៀនកាឡែងក្រោម មានជំរៅ ៦០ម៉ែត្រ សូមចាប់ផ្តើមកសាងនៅឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។
- សុំអណ្តូងស្នប់ចំនួន ១ ដោយអណ្តូងនេះមានជម្រៅ៦០ម៉ែត្រ មុខកាត់ ១តឹកកន្លះ ។ និងបង្គន់អនាម័យចំនួន១ ទទឹង ២ម៉ែត្រ គុណ ៤ម៉ែត្រ មានអាងទឹកចំនួន១ នៅក្នុងបង្គន់ និងកូនអាងទឹកសំរាប់បន្ទោរបង់ចំនួន១ មានទទឹង ៣តឹក គុណ ៥តឹក បង្គន់ធ្វើពីបេតុង ប្រក់សង្កសី ស្ថិតក្នុងបរិវេណសាលាយុំ ដែលបំរុងនឹងធ្វើថ្មី សូមចាប់ផ្តើមកសាងនៅឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។
- សុំផ្តល់ចម្រោះទឹកស្អាតតាមគ្រួសារ មួយគ្រួសារចំនួន ១ ផ្តល់ ចំនួន ១៥០គ្រួសារ ចំនួន៣ភូមិ ភូមិសាយសំលើ ភូមិសាយសំក្រោយ និងភូមិកាណាងកេត សូមឲ្យបាននៅឆ្នាំ២០១២។
- សុំបង្កើតលក្ខន្តិកៈសហគមន៍ជនជាតិដើមភាគតិច និងមានការចុះបញ្ជីទទួលស្គាល់ជាផ្លូវការពីរដ្ឋាភិបាល សំរាប់ភូមិសាយសំ ភូមិកាឡែង ភូមិកាណាងកេត សូមអនុវត្តនៅខែមិថុនាឆ្នាំ២០១២។

មុនពេលបញ្ចប់សិក្ខាសាលា មានកម្មវិធីប្រគល់របាយការណ៍ ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក ជេ ណូ តំណាងគណបក្សសមរង្ស៊ី និងជាជំទប់ទី២ប្រចាំឃុំកាឡែង បានមានមតិផ្តាំផ្ញើថា «សុំអោយប្រជាពលរដ្ឋយើងទាំងអស់ដែលជាម្ចាស់ឆ្នោត កត់ត្រាទុកនូវអ្វីដែលយើងបានរកឃើញនៅពេលសិក្ខាសាលានេះ និងជំរុញអោយមានការអភិវឌ្ឍន៍ទាំងអស់គ្នា មិនថាគណបក្សនេះឬ គណបក្សនោះឡើយ»។

លោក ឡាំង ខាំង តំណាងគណបក្សហ្វ្រូនស៊ិនប៊ិចប្រចាំឃុំកាឡែង បានមានមតិចាប់អារម្មណ៍ថា “ប្រទេសយើងប្រកាន់ច្បាប់ប្រជាធិបតេយ្យ យករាស្ត្រដែលជាម្ចាស់ឆ្នោតជាធំ ដូច្នេះប្រជាពលរដ្ឋមានសិទ្ធិកំណត់នូវតម្រូវការផ្ទាល់ខ្លួន និងចូលរួមតាមដានឃ្នាំមើល ការអនុវត្តន៍របស់តំណាង»។

សិក្ខាសាលានេះ មានគោលបំណង ឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់របស់ខ្លួន។
៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាល នឹងត្រូវបានចងក្រងជា របាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដាន ជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សា ឃុំ សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

²សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោតអំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការបោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួក ទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

² No 024